

សំណួរគេសួរញឹកញាប់អំពីវ៉ាក់សាំងកុមារអាយុ 5-11 ឆ្នាំ (បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 11/9/21)

សំណួរ: ហេតុអ្វីកូនខ្ញុំត្រូវតែចាក់វ៉ាក់សាំងការពារជំងឺ COVID-19?

- ការឆ្លងជំងឺ COVID-19 ទំនងជាស្រាលចំពោះកុមារជាង មនុស្សពេញវ័យ ប៉ុន្តែ កុមារខ្លះធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយត្រូវការការថែទាំនៅមន្ទីរពេទ្យ។ កុមារបានស្លាប់ដោយសារការឆ្លងជំងឺ COVID-19។ ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 អាចជួយការពារកុមារពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ទោះបីជាពួកគេបានឆ្លងមេរោគនេះក៏ដោយ។
- ការចាក់វ៉ាក់សាំងកុមារអាចជួយការពារសមាជិកគ្រួសារ ដូចជាប្អូនបង្កើត ដែលនៅក្នុងពេកសម្រាប់ការចាក់វ៉ាក់សាំងបង្ការ និងសមាជិកគ្រួសារដែលងាយរងគ្រោះផ្សេងទៀត។
- ការចាក់វ៉ាក់សាំងកុមារដែលមានអាយុចាប់ពី 5 ឆ្នាំឡើងទៅអាចជួយពួកគេបន្តរៀននៅសាលា និងចូលរួមដោយសុវត្ថិភាពនៅទីវាលលេងសម្រាប់កុមារ លេងកីឡា និងសកម្មភាពផ្សេងទៀត ដែលមានសារៈសំខាន់ចំពោះសុខុមាលភាព និងការអភិវឌ្ឍន៍របស់ពួកគេ។

សំណួរ: តើការចាក់វ៉ាក់សាំង COVID-19 ខុសគ្នាយ៉ាងណាចំពោះកុមារអាយុក្រោម 12 ឆ្នាំ?

- វ៉ាក់សាំង Pfizer សម្រាប់កុមារអាយុពី 5-11 ឆ្នាំមានសារធាតុសកម្មដូចគ្នាទៅនឹងវ៉ាក់សាំងដែលចាក់ជូនមនុស្សវ័យជំទង់ និងមនុស្សពេញវ័យ ដែរ។ ទោះជាយ៉ាងណាក៏ដោយ កុមារដែលមានអាយុពី 5-11 ឆ្នាំនឹងត្រូវបានចាក់ឱ្យបានមួយភាគបីនៃដូសវ៉ាក់សាំង Pfizer សម្រាប់មនុស្សពេញវ័យ ដោយប្រើម្ជុលតូចជាងធម្មតា។
- កូនរបស់អ្នកនឹងត្រូវការចាក់វ៉ាក់សាំង Pfizer ដូសទីពីររយៈពេលបីសប្តាហ៍បន្ទាប់ពីបានចាក់ដូសទីមួយ។

សំណួរ: តើវាមានសុវត្ថិភាព និងមានប្រសិទ្ធភាពចំពោះកុមារដែរឬទេ?

- វ៉ាក់សាំង Pfizer ត្រូវបានសិក្សានៅក្នុងការសាកល្បងព្យាបាលបែបគ្លីនិកលើកុមារជាង 2,200 នាក់ដែលមានអាយុពី 5-11 ឆ្នាំ ដោយអនុវត្តតាមដំណើរការដូចគ្នានឹងការអនុម័តសម្រាប់វ៉ាក់សាំងកុមារដទៃទៀតទាំងអស់ដែរ។
- ការសាកល្បងព្យាបាលព្យាបាលបែបគ្លីនិកបង្ហាញថា ការចាក់វ៉ាក់សាំង COVID-19 ជួយកុមារបង្កើតសមត្ថភាពការពារប្រឆាំងនឹងមេរោគតាមវិធីដូចគ្នាទៅនឹងមនុស្សពេញវ័យដែរ។ វ៉ាក់សាំងនេះមានប្រសិទ្ធភាព 90.7% ក្នុងការទប់ស្កាត់ការឆ្លងមេរោគ COVID-19 ដែលមានចេញរោគសញ្ញាចំពោះកុមារមានន័យថាមិនសូវធ្លាក់ខ្លួនឈឺចូលដេកសម្រាកព្យាបាលជំងឺ COVID-19 នៅមន្ទីរពេទ្យ។
- FDA បានផ្តល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់នូវវ៉ាក់សាំង Pfizer សម្រាប់កុមារអាយុពី 5-15 ឆ្នាំដោយសារវ៉ាក់សាំង Pfizer បានបង្ហាញថាមានសុវត្ថិភាព និងប្រសិទ្ធភាព។

សំណួរ: តើវ៉ាក់សាំងនេះនឹងធ្វើឱ្យកូនខ្ញុំឈឺដែរឬទេ?

- កូនរបស់អ្នកអាចមានផលរំខានខ្លះ ប៉ុន្តែវាក៏ត្រូវតែចាក់ទៅវិញក្នុងរយៈពេលពីរដប់បីថ្ងៃ។ ផលរំខានទាំងនេះគឺជារឿងធម្មតា ហើយវាជាសញ្ញាបង្ហាញថា វាងាយរបស់ពួកគេកំពុងបង្កើតសមត្ថភាពការពារ។

- ផលវិបាកដែលអាចកើតមាន៖
 - នៅលើដៃដែលកូនរបស់អ្នកបានចាក់វ៉ាក់សាំង៖ ឈឺចាប់ ឡើងក្រហម ហើម។
 - ពេញមួយរាងកាយរបស់កុមារ៖ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ គ្រុនញាក់ ក្តៅខ្លួន ក្អកចង្ហោរ។
- ថ្នាំអាស៊ីរីនមិនត្រូវបានណែនាំឲ្យប្រើចំពោះកុមារ និងក្មេងជំទង់ដែលមានអាយុក្រោម 18 ឆ្នាំឡើយ។ សំណើណែនាំពីគ្រូពេទ្យរបស់កូនអ្នកអំពីការប្រើប្រាស់ ថ្នាំបំបាត់ការឈឺចាប់ដែលមិនមែនជាថ្នាំអាស៊ីរីន និងវិធានការផ្សេងទៀតដែលអ្នក អាចធ្វើនៅផ្ទះ ដើម្បីជួយបំបាត់រោគសញ្ញារបស់កូនអ្នកពីការចាក់វ៉ាក់សាំង។

សំណួរ៖ ចុះបើកូនរបស់ខ្ញុំមានប្រព័ន្ធការពាររាងកាយចុះខ្សោយវិញ?

- កុមារដែលមានជំងឺប្រចាំកាយប្រឈមនឹងហានិភ័យកាន់តែខ្ពស់ចំពោះជំងឺធ្ងន់ធ្ងរពីការ ឆ្លងមេរោគ COVID-19 បើប្រៀបធៀបទៅនឹងកុមារដែលមិនមានជំងឺប្រចាំកាយ ដូច្នោះយើងសូមណែនាំយ៉ាងមុតមាំឱ្យកូនរបស់អ្នកចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19។

សំណួរ៖ តើវ៉ាក់សាំងនេះចំណាយអស់ប្រាក់ប៉ុន្មាន ហើយតើខ្ញុំអាចកំណត់ពេលចាក់វ៉ាក់សាំង COVID-19 ឱ្យកូនរបស់ខ្ញុំតាមវិធីណា?

- វ៉ាក់សាំងបច្ចុប្បន្នគឺគិតតម្លៃ។ បច្ចុប្បន្នខោនធី Alameda កំពុងធ្វើការជាមួយគ្លីនិករដ្ឋ និងក្នុងមូលដ្ឋាន ដូចជាសេវាកម្មសុខភាពអាស៊ី (Asian Health Services) និងឱសថស្ថានក្នុងមូលដ្ឋាន ដើម្បីផ្តល់វ៉ាក់សាំងដល់សហគមន៍របស់យើង។ ដើម្បីរកមើលគ្លីនិកវ៉ាក់សាំងដែលនៅជិតអ្នកបំផុត សូមចូលទៅកាន់គេហទំព័រ myturn.ca.gov។
- សេវាសុខភាពអាស៊ីមានកំណត់ចំនួននៃការណាត់ជួប។ អ្នកអាចហៅទូរសព្ទទៅបណ្តាញជំនួយវិបត្តិ COVID របស់យើង ដើម្បីមើលថាតើអ្នក អាចចុះឈ្មោះសម្រាប់ការណាត់ជួបតាមលេខ (510) 735-3222 បានដែរឬទេ។

សំណួរ៖ តើវ៉ាក់សាំងផ្តល់ការការពារប្រឆាំងនឹងមេរោគបម្លែងខ្លួនថ្មី COVID-19 ដែរឬទេ?

- វ៉ាក់សាំង Pfizer ផ្តល់ការការពារយ៉ាងរឹងមាំប្រឆាំងនឹងប្រភេទថ្មីនៃមេរោគ COVID-19 រួមទាំងមេរោគបម្លែងខ្លួនដែលតាមផងដែរ។

សំណួរ៖ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងហើយ តើកុមារនៅតែត្រូវការ ចាត់វិធានការប្រុងប្រយ័ត្នដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅសាលា រៀនដែរឬទេ?

- ការចាក់វ៉ាក់សាំងមានប្រសិទ្ធភាពខ្លាំងក្នុងការបង្ការការពាររោគសញ្ញាធ្ងន់ធ្ងរពីការឆ្លង មេរោគ COVID-19 ប៉ុន្តែវាមិនបានផ្តល់ការការពារពេញលេញ ប្រឆាំងនឹងការឆ្លងមេរោគទាំងអស់នោះទេ។
- រហូតដល់ជំងឺត្រូវបានសាកលនេះអាចត្រូវបានគ្រប់គ្រងយ៉ាងទូលំទូលាយ យើងត្រូវបន្តប្រើប្រាស់មធ្យោបាយដែលមានទាំងអស់ ដើម្បីកាត់បន្ថយ ការរីករាលដាលមេរោគនៅតាមទីសាធារណៈ ដូចជាសាលារៀនជាដើម។ នេះមានន័យថា ការចាក់វ៉ាក់សាំងជូនមនុស្សគ្រប់រូបដែលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង ពាក់ម៉ាស់នៅក្នុងអគារ និងក្នុងករណីខ្លះពាក់ម៉ាស់

នៅខាងក្រៅអគារសម្រាប់អ្នកដែលមានអាយុលើសពី 2 ឆ្នាំ ការរក្សាគម្លាតពីគ្នា អនាម័យលាងសម្អាតដៃ ការបង្កើនចរន្តខ្យល់ចេញចូលក្នុងសាលារៀននៅពេលដែលអាចធ្វើទៅបាន និងវិធានការបង្ការផ្សេងទៀត។

- ការកាត់បន្ថយការឆ្លងរីករាលដាលនៃមេរោគ COVID-19 ធ្វើឱ្យសហគមន៍របស់យើងមានសុខភាពល្អ និងទប់ស្កាត់ការបម្លែងមេរោគ ដែលអាចបណ្តាលឱ្យកើតមានមេរោគបម្លែងថ្មីដ៏មានគ្រោះថ្នាក់។

សំណួរ: កូនរបស់ខ្ញុំនឹងមានអាយុ 12 ឆ្នាំក្នុងរយៈពេល 1-2 ខែខាងមុខ តើខ្ញុំគួររង់ចាំរហូតដល់ពេលនោះទេ?

- យើងណែនាំអ្នកកុំពន្យារពេល។ នេះជាវិធីល្អបំផុត និងលឿនបំផុតដើម្បីការពារកូនរបស់អ្នកពីជំងឺ COVID-19។

សំណួរ: កូនរបស់ខ្ញុំនឹងមានអាយុ 5 ឆ្នាំក្នុងរយៈពេល 1-2 ខែខាងមុខ តើខ្ញុំគួររង់ចាំរហូតដល់ពេលនោះទេ?

- កុមារអាយុក្រោម 5 ឆ្នាំ បច្ចុប្បន្នមិនមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង COVID-19 ទេ។ នៅពេលដែលពួកគេមានសិទ្ធិចាក់វ៉ាក់សាំងបន្ទាប់ពីមានអាយុ 5 ឆ្នាំ ពួកគេគួរតែចាក់វ៉ាក់សាំង។

សំណួរ: ចុះចំពោះកុមារអាយុក្រោម 5 ឆ្នាំវិញ?

- ការសាកល្បងចាក់វ៉ាក់សាំងសម្រាប់កុមារអាយុក្រោម 5 ឆ្នាំ ដោយប្រើដូសតូចជាងនេះកំពុងបន្តធ្វើឡើង។ យើងរំពឹងថា FDA និង CDC នឹងពិចារណាលើការអនុញ្ញាតចាក់វ៉ាក់សាំងសម្រាប់កុមារតូចៗនៅដើមឆ្នាំ 2022។